



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ក្នុងការកំណត់តម្រូវការជាអាទិភាព នៅឃុំ សង្កាត់ជាប់ស្រយាល

គណៈកម្មាធិការ ខុមហ្វ្រែល បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ក្នុងការកំណត់តម្រូវការ ជាអាទិភាពនៅក្នុងឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១១។ មានអ្នកចូលរួមប្រមាណ ៤៩នាក់ (១០%ជាស្ត្រី) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ បណ្តាញអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយប្រចាំឃុំ និងជាសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំ។

ប្រជាពលរដ្ឋ ដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុងឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល	
១-សូមឲ្យក្រុមប្រឹក្សាឃុំឈើខ្មៅ ក្រាលគ្រួសក្រហមលើផ្លូវថ្នល់ចាប់ពីព្រំប្រទល់ឃុំ ជ្រោយតាកែវ ទៅដល់ ឃុំព្រែកជ្រៃ មានទទឹង ៦ម៉ែត្រ បណ្តោយ ១១គីឡូម៉ែត្រ និង សុំជួសជុលផ្លូវលំពី កំពង់ចម្លងផ្សារកោះទាវ ទៅដល់ វត្តត្រពាំងជ្រៃ ទៅដល់ ព្រែកក្រហម ប្រវែង៣០៥០ម៉ែត្រ និងត្រូវចាប់ផ្តើមពី ខែមេសា ឆ្នាំ២០១១ និងចប់សព្វគ្រប់ពាក់កណ្តាល ឆ្នាំ២០១២។	
២-សូមឲ្យតបណ្តាញភ្លើងអគ្គិសនីពី ឃុំសំពៅពូន មក ឃុំឈើខ្មៅ និងត្រូវតំណត់តម្លៃត្រឹម ៦៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ស្នើសុំឲ្យក្រុមហ៊ុនអគ្គិសនីកម្ពុជាបញ្ជូន ចុះតម្លៃពី ៣០០០រៀល/១គីឡូវ៉ាត់ម៉ោងមកត្រឹម ១៥០០រៀល/១គីឡូវ៉ាត់ម៉ោង ចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០១១ រហូតមានភ្លើងរដ្ឋចូលមកដល់។	
៣-សូមឲ្យក្រុមប្រឹក្សាឃុំឈើខ្មៅ ស្តារប្រឡាយទឹកមួយខ្សែ ក្នុង ភូមិត្រពាំងជ្រៃ ពីមាត់ទន្លេទៅដល់ ទំនប់ស្រែប្រាំងប្រវែង ៤ គីឡូម៉ែត្រ និងស្តារប្រឡាយទឹក ព្រែកសាមគ្គី នៅភូមិឈើខ្មៅ ប្រវែង ៦គីឡូម៉ែត្រ ចាប់ផ្តើមពី ខែមេសា និង ចប់សព្វគ្រប់ ខែកក្កដា ឆ្នាំ២០១២។	
៤-សូមឲ្យក្រុមប្រឹក្សាឃុំឈើខ្មៅ ស្តារប្រឡាយ ព្រែកក្រហមមាត់ទន្លេ ចូលទៅដល់ ស្ទឹងជ្រោយស្នោ ប្រវែង ៦០០០ ម៉ែត្រ និងស្តារប្រឡាយលេខ២១ ពី ទំនប់ ទៅដល់នឹង ស្ទឹងជ្រោយស្នោ ចាប់ពីខែមេសា និងបញ្ចប់ត្រឹម ខែកក្កដា ឆ្នាំ២០១១។ ស្តារប្រឡាយលេខ២១ ទៅដល់ អូរធាតុទទឹងថ្ងៃ ចាប់ផ្តើមពីខែមេសា ឆ្នាំ២០១១ និងបញ្ចប់ ខែឧសភា ឆ្នាំ ២០១២។	

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព និងលទ្ធផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

៥-សូមឲ្យក្រុមប្រឹក្សាឃុំឈើខ្មៅ ជួសជុលទំនប់អាងទឹកក្នុងឃុំ ចាប់ពីព្រំប្រទល់ភូមិលេខ៩ ភូមិជ្រោយតាកែវ ទល់នឹង ភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ឲ្យហើយចុងឆ្នាំ២០១១។

លោក **យុន រី** មកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំឈើខ្មៅ មានប្រសាសន៍ថា “ខ្ញុំសូមគាំទ្រចំពោះការលើកឡើងនូវតម្រូវការអាទិភាពទាំង ៥ នេះ ហើយ ៨០ ភាគរយ នៃតម្រូវការអាទិភាពនេះ នឹងដាក់បញ្ចូលក្នុងការយោសនាបោះឆ្នោតសម្រាប់បក្សនាពេលខាងមុខ”។

លោក **ទេន សុខ** មកពីគណបក្សសមរង្ស៊ី និងជាជំទប់ទី១ឃុំឈើខ្មៅបានមានប្រសាសន៍ថា «លទ្ធផលទាំង៥ ដែលសំខាន់ៗទាំងនេះ វាជាគោលនយោបាយរបស់ក្រុមប្រឹក្សាឃុំក្នុងការអភិវឌ្ឍន៍ រីឯតម្រូវការតបណ្តាញអគ្គីសនីយើងនឹងចរចា»។

សិក្ខាសាលានេះរៀបចំឡើងដោយ គណៈកម្មាធិការ ខុមហ្វ្រែល សហការជាមួយ សមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា សហគមន៍ព្រែកជ្រៃដើម្បីការអភិវឌ្ឍន៍ និងសហគមន៍តន្ត្រីទេវី។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១-ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។

២-ផ្តល់ឱកាសឲ្យម្ចាស់ឆ្នោតចូលរួមដដែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ខ្លួន។

៣-តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល នឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឲ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សក្នុងឃុំ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **ហួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩